



**សហព័ន្ធខ្មែរកម្ពុជាក្រោម**

KHMERS KAMPUCHEA-KROM FEDERATION  
Asia – Australia – Europe – North America

P. O . Box 0193. Pennsauken, NJ 08110. (U.S.A.) Tel: (856) 655 3838  
<http://www.khmerkrom.org>

**លិខិតសុំត្រួតពិនិត្យសុំចូលជាសមាជិក**

**MEMBERSHIP APPLICATION**

ខ្ញុំឈ្មោះ:.....ភេទ.....  
My Name is (FN/LN)..... Sex.....  
អាសយដ្ឋានបច្ចុប្បន្ន/Address:.....ទីក្រុង/City.....  
រដ្ឋ/State.....Zip Code..... ប្រទេស/Country.....  
Email:.....Facebook.....  
ថ្ងៃខែឆ្នាំកំណើត/Date of Birth :..... Month.....Date..... Year.....  
ទីកន្លែងកំណើត/Place of Birth: ភូមិ.....ឃុំ.....  
ស្រុក.....ខេត្ត.....

ខ្ញុំសុំត្រួតពិនិត្យចូលបម្រើសហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងនាមជាសមាជិកសកម្មដែលមានសិទ្ធិពេញលេញស្របតាមលក្ខណៈសម្បត្តិប្រភេទនេះ ដូចមានចែងក្នុងច្បាប់សហព័ន្ធខ្មែរកម្ពុជាក្រោម។  
ខ្ញុំសន្យាថា នឹងយល់ព្រមគោរពតាមលក្ខន្តិកៈ និងក្រមប្រតិបត្តិផ្ទៃក្នុង របស់សហព័ន្ធខ្មែរកម្ពុជាក្រោមដោយឥតល្បែងឡើយ។

I would like to become an active member of Khmers Kampuchea-Krom Federation (KKF) with privileges and responsibilities as stated in by-laws of the KKF. I swear to strictly abide by-laws and internal regulation of the KKF.

ធ្វើនៅថ្ងៃ/Date: ថ្ងៃទី/Day..... ខែ/Month..... ឆ្នាំ/Year.....  
ហត្ថលេខាសាមីខ្លួន/Signature

ឈ្មោះអ្នកឧទ្ទេសនាម/Name of the Reference.....  
ទូរស័ព្ទអ្នកឧទ្ទេសនាម/Telephone of the Reference.....

សូមសរសេរលេខកម្រៃទៅ/Please write a Check payable to **KKF** តាមប្រអប់សំបុត្រ/Send to:  
P. O. Box 51201 San Jose, California, 95151 (U.S.A.).

សូមផ្ញើរថត២សន្លឹក ដើម្បីធ្វើប័ណ្ណសមាជិក/Please send 2 pictues 2×3 for Membership Card.  
ព័ត៌មានបន្ថែម៖ E-mail: [idcard@khmerkrom.org](mailto:idcard@khmerkrom.org) / [vokk2001@gmail.com](mailto:vokk2001@gmail.com) Tel: (408) 550 5060.